



ពុទ្ធិកសមាគមខ្មែរ, ឥ.ឡ.

The Cambodian Buddhist Society, Inc.

13800 New Hampshire Avenue, Silver Spring, MD 20904

Tel: (301) 622-6544

លិខិតស្នើសុំចូលជាសមាជិក

MEMBERSHIP APPLICATION

(លោក អ្នកស្រី កញ្ញា) នាមត្រកូល: _____ នាមខ្លួន: _____

(Mr. Mrs. Ms.) _____ Last Name: _____ First Name: _____

អាសយដ្ឋាន/Address: _____

ទូរស័ព្ទ/Telephone: (ផ្ទះ - Home) _____ (កន្លែងធ្វើការ - Work) _____

ទូរលិខិត/E-mail: _____

ខ្ញុំបាទ/នាងខ្ញុំ ស្នើសុំចូលជាសមាជិកនៃពុទ្ធិកសមាគមខ្មែរ, ឥ.ឡ. ហើយធ្វើជាប្រចាំមួយរយៈពេល: ត្រីមាសទាន (តាមសទ្ធា)

I wish to enroll as a member of the Cambodian Buddhist Society, Inc. Enclosed is my membership due:

ត្រីមាសទាន ៖ _____ ដុល្លារ ក្នុង ១ ខែ

បង់មុនចំនួន _____ ដុល្លារ សម្រាប់ចំនួន _____ ខែ

Membership Due: \$ _____ per month

with payment of \$ _____ for number of _____ month(s)

ថ្ងៃទី/Date: _____

ហត្ថលេខាអ្នកស្នើសុំ/Applicant's Signature: _____

សូមសរសេរលើសៀវភៅ/Please make check payable to: **“The Cambodian Buddhist Society, Inc.”**

Your contribution is tax deductible.

Tax ID# 52-1061298